

၁၇ ဧပြီ - ၀၅ ဇန်နဝါရီ

1975



17 APRIL AVRII

1975

6 JANUARY JANVIER

AVRIL

JANVIER



បក្សុកុម្ភយនីស្ថកម្មធាត (ប.ក.ក)
គ្រប់គ្រងប្រទេសកម្មធាត (លោក់ថា
កម្មធាតប្រធាតិបតេយ្យ)។
ការគ្រប់គ្រងប្រទេសរបស់ ប.ក.ក
មានការកត់សម្ងាត់ដោយ
អំពើយោរោងយ៉ាងរង្វាល ដោយ
ភ្នែកនោះមានប្រធាតិនកម្មធាត
ប្រហែលធាត មួយលានកន្លែង៖ ទៅពីរ
លាននាក់ បានបាត់បង់ជីវិត។

The Communist Party of Kampuchea (CPK) controls Cambodia (known as Democratic Kampuchea) in a rule marked by mass atrocities during which an estimated 1.5 to 2 million Cambodians died.

1

Kampuchéa (PCK) contrôle le Cambodge (connu sous le nom de Kampuchéa démocratique) dans un règne marqué par des atrocités de masse au cours desquelles on estime que 1,5 à 2 millions de Cambodgiens sont morts.

២១ មិថុនា
១៩៩៧

1997
21 JUNE
JUIN



"On behalf of the Government and people of Cambodia, we write to you to ask for assistance of the United Nations and the international community in bringing to justice those persons responsible for the genocide and crimes against humanity during the rule of the Khmer Rouge from 1975 to 1979."

"We believe that crimes of this magnitude are of concern to all persons in the world, as they greatly diminish respect for the most basic human right, the right to life. We hope that the United Nations and the international community can assist the Cambodian people in establishing the truth about this period and bringing those responsible to justice. Only in this way can this tragedy be brought to a full and final conclusion."

នាយករដ្ឋមន្ត្រីទី១ និងទី២ របស់
ប្រធែសកម្មជាស៊ីសុសហគមន៍
អន្តរជាតិ ឱ្យផ្តល់ជំនួយដើម្បីនាំដែន
ទទួលខុសត្រូវមកជំនួយម្រោះក្នុង
ចំពោះខ្លួនក្នុងប្រជាធិបតេយ្យ។

EN

Cambodia's First and Second Prime Ministers ask the international community for assistance to bring to justice those responsible for crimes during the Democratic Kampuchea period.

FR


Les premier et Deuxième Premiers Ministres du Cambodge demandent à la communauté internationale de les aider à traduire en justice les responsables des crimes commis pendant la période du Kampuchéa Démocratique.

១៥ មិនា
១៩៩៩
1999

15 MARCH
MARS

We recommend that, in response to the request of the Government of Cambodia of 21 June 1997, the United Nations establish an ad hoc international tribunal to try Khmer Rouge officials for crimes against humanity and genocide committed from 17 April 1975 to 7 January 1979.

We recommend that, as a matter of prosecutorial policy, the independent prosecutor appointed by the United Nations limit his or her investigations to those persons most responsible for the most serious violations of international human rights law and exercise his or her discretion regarding investigations, indictments and trials so as to fully take into account the twin goals of individual accountability and national reconciliation in Cambodia.



ក្រុមអ្នកជំនាញការបស់
អង្គការសហប្រជាជាតិផ្លូវ
អនុសាសន៍ឱ្យបង្កើតកូលការ
កាត់សេចក្តីកម្មាតិបាលខ្ពស់ក្របម
ពីបទខ្សោកម្មប្រជាដុំមនុស្សជាតិ
និងបទប្រល័យពួជសាសន៍ដែល
បានប្រពិត្តក្ឃាន់នៅរបៀបកម្មជា
ប្រជាធិបតេយ្យ។

EN

A UN-appointed Group of Experts recommends the creation of a tribunal to try Khmer Rouge officials for crimes against humanity and genocide committed during the Democratic Kampuchea period.

FR

Un groupe d'experts nommé par l'Organisation des Nations Unies recommande la création d'un tribunal chargé de juger les responsables khmers rouges pour crimes contre l'humanité et génocide commis pendant la période du Kampuchéa démocratique.

០២ មករា
២០០៩

2001

02 JANUARY



បន្ទាប់ពីកិច្ចបរទាភាងកម្ពុជា
ជាមួយនឹងអង្គការសហប្រជាតិ
រដ្ឋសភាកម្ពុជា បានអនុម័តលើ
វិសោធនកម្មបញ្ចប់ស្តីពីការបង្កើត
អង្គធំនុជម្រះវិសាមព្រៃកុងតុលាករ
កម្ពុជា។

EN

Following negotiations between Cambodia and the United Nations, the National Assembly of Cambodia approves the amended Law on the establishment of the Extraordinary Chambers in the Courts of Cambodia.

FR

Suite à des négociations entre le Cambodge et l'Organisation des Nations Unies, l'Assemblée nationale du Cambodge approuve la loi amendée relative à la création des Chambres extraordinaires au sein des tribunaux cambodgiens.

០៦ មិថុនា
២០០៣
06 JUNE JUIN



អង្គការសហប្រជាជាតិ និងកម្ពុជា
ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តីពីការកាត់សេចក្តីខ្លួនកម្ពុសម៉ែយ
កម្ពុជាប្រជាធិប តែយុទ្ធផលអង្គដំនឹង
ដម្រោះសមញ្ញការក្នុងក្រុមការកម្ពុជា
(អ.វ.ត.ក)។ កិច្ចព្រមព្រៀងនេះ
ចូលជាជរាមនៅថ្ងៃទី២៩
ខែមេសា ឆ្នាំ២០០៥។

EN

The United Nations and Cambodia sign an Agreement concerning the prosecution of Democratic Kampuchea era crimes at the Extraordinary Chambers in the Courts of Cambodia (ECCC). The Agreement comes into effect on 29 April 2005.

FR

L'Organisation des Nations Unies et le Cambodge signent un accord concernant la poursuite, devant les Chambres extraordinaires au sein des tribunaux cambodgiens, des auteurs des crimes commis pendant la période du Kampuchéa démocratique. L'Accord entre en vigueur le 29 avril 2005.

០៣ កក្កដា
២០០៦

2006

03 JULY
JUILLET



ចេក្រម និងព្រះរាជអាជ្ញាន់
អ.វ.ត.ក ស្ថូបច្បលកាន់តែណែន
នៅក្នុងព្រះរាជទិធីមួយធ្វើឡើងនៅ
ព្រះបរមរាជក្រឹង។

EN


ECCC judges and prosecutors take their oaths of office in a ceremony held at the Royal Palace.

FR

Les juges et les procureurs des CETC prêtent serment lors d'une cérémonie au Palais royal.

១២ មិថុនា
២០០៧

2007
12 JUNE
JUIN



អគ្គនៃខ្លួនជាប្រជុំនៃក្រសួងពេទ្យ

Extraordinary Chambers in the Courts of Cambodia

Chambres Extraordinaires au sein des Tribunaux Cambodgiens

ទីតាំងនៃខ្លួន

សង្គមនៃខ្លួនជាប្រជុំនៃក្រសួងពេទ្យ

កិច្ចប្រជុំនៃខ្លួនជាប្រជុំនៃក្រសួងពេទ្យ និងក្រសួងពេទ្យ



កិច្ចប្រជុំនៃខ្លួនជាប្រជុំនៃក្រសួងពេទ្យ និងក្រសួងពេទ្យ

EN

The ECCC Plenary adopts the Internal Rules.

FR

La plénière des CETC adopte le Règlement intérieur.

၁၆ ក្បាស់ជា ម៉ូន

2007
18 JULY JUILLET

— 10 —

សម្រាប់ប្រព័ន្ធសាស្ត្រ ជាន់ប្រការជំនួយ



● លេវ្តុត និងជំនាញ, នឹង នូវ នីរ និង នូវ និង
នីរ និង នីរ និង នីរ និង នីរ និង នីរ និង

ជ្រើល : អតិថរណ៍កន្លែង ក្របមីនាក់ព្រមទាំងប្រព័ន្ធបាន
នឹងអតិថរណ៍ដូចជា សាមញ្ញ និងការកម្ពុជាត្រូវបានប្រព័ន្ធដោយ
ដើម្បីយកចំណេះការការពេទ្យ ដើម្បីឈ្មោះការឃុំនិងក្រុំដែល
គឺជាការកម្ពុជានិងប្រព័ន្ធ ។

សារព្យះកម្មការធ្វើអនុវត្តម្ចោះវិសាលេយ្យបានរាយការកម្ពុជា ហើយ
ខ្សោយចូលរួមជាភាសាអូយាយកាយតិចប៉ុចិំទៅ (នៃដែវនៃតំបន់ខ្សោយ)

សហគ្រោះរាជអាណាព្យាគ ជាក់សំណើ
ជាផ្លូវការនៅប្រភាន់លើ នូន ជា
អេង សារ ខ្សែ សំដន អេង ជា
នូន និងកាំង ហ្មកិនី ហេ
“៣ប្រ”ពីរទេវភីប៉ោន

Th

request the prosecution of Nuon Chea, Ieng Sary, Khieu Samphan, Ieng Thirith and Kaing Guek Eav alias "Duch" for crimes.


20
de

que des poursuites soient

diligentées contre Nuon Chea, Ieng Sary, Khieu Samphan, Ieng Thirith et Kaing Guek Eav alias « Duch » pour leurs crimes allégués.

១៩ កញ្ចា មេសា - ២០០៧

2007 - 2007
19 SEPTEMBER
19 NOVEMBER




Tuesday, November 15, 2007

យុខតាមរបៀបនីមួយៗ ដើម្បី
ក្នុងបន្ទប់ជាត់ដោយទ្វកិត្តា




ចាប់អនឡាញជាមេឡូរក្រហម
គិតវិថីខ្លួន ដឹងពីមីលីយកម្មការណ៍



Tuesday, November 17, 2007

‘Brother No 2’ Nuon Chea Arrested, Charged



Tuesday, November 13, 2007

ECCC Arrests the ‘Untouchable’ Ieng Sary

នីន ជា អេង សារី ខែវ សំដន
នីន អេង ធីនូ ត្រូវបានបាប់ខ្ល
និងជាប់ឃុំនៅ អ.វ.ត.ក។

EN

Nuon Chea, Khieu Samphan, Ieng Sary and Ieng Thirith are arrested and detained at the ECCC.

FR

Nuon Chea, Khieu Samphan, Ieng Sary et Ieng Thirith sont arrêtés et placés en détention aux CETC.

សង្គមនាក់



៣០ មិនា
២០០៩
2009

30 MARCH
MARS



ចាប់ធ្វើមសន្នោតារសំណុំព្រៃង ០០១
ប្រធាននឹង ខុំជា

EN

Trial hearings in Case 001 against
Duch commence.

FR

Début des audiences du procès
dans le dossier n° 001 ouvert
contre Duch.

ក្រសួងការពារជាន់ប្រកាស



១៩ កញ្ញា
មេសា

2007

19 SEPTEMBER
SEPTEMBRE

អ្នកចិត្តថ្មី: នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល
នគរបាលខេត្តកែវតា

លេខរឿង:	003/០១-៩៩-២០០៣/នគរ/កែវតា
អាក់ស្ទើ:	សហគម្រោងប្រធានក្រសួង
ការបង្កើតរាជរដ្ឋាភិបាល:	ក្រសួងការពារជាន់ប្រកាស
ការិយាល័យរាជរដ្ឋាភិបាល:	ការិយាល័យរាជរដ្ឋាភិបាល
ការិយាល័យ:	អនុញ្ញាត
ប្រភពនគរបាល:	ឈ្មោះ

នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល នាយក និង នគរបាលខេត្តកែវតា
នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល នាយក និង នគរបាលខេត្តកែវតា

ឯកសារ:	សម្រាប់
ការិយាល័យរាជរដ្ឋាភិបាល:	នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល
អាក់ស្ទើ នាយក:	នាយក ឬ នាយក
ឈ្មោះ:	Robert PETIT
ឈ្មោះ ឈ្មោះ ឈ្មោះ:	Marcel LEMONDE
ឈ្មោះ ឈ្មោះ ឈ្មោះ:	William SMITH
ឈ្មោះ ឈ្មោះ ឈ្មោះ:	Stuart FORD

ឯកសារទទួលឱ្យ
DOCUMENT RECEIVED/DOCUMENT REÇU

ឯកសារទទួលឱ្យ (Date of receipt/date de réception):

24. 9. 2010

ឯកសារទទួលឱ្យ (Case File Number/Numéro du dossier):

ឯកសារទទួលឱ្យ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារទទួលឱ្យ (Certified Date/Date de vérification):

24. 9. 2010

ឯកសារទទួលឱ្យ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារទទួលឱ្យ (Certified Date/Date de vérification):

24. 9. 2010

ឯកសារទទួលឱ្យ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារទទួលឱ្យ (Certified Date/Date de vérification):

24. 9. 2010

ឯកសារទទួលឱ្យ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល និង នគរបាលខេត្តកែវតា
នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល និង នគរបាលខេត្តកែវតា

អ្នកចិត្តថ្មី: នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល

នគរបាលខេត្តកែវតា

លេខរឿង: 003/០១-៩៩-២០០៣/នគរ/កែវតា

អាក់ស្ទើ: សហគម្រោងប្រធានក្រសួង

ការបង្កើតរាជរដ្ឋាភិបាល:

ការិយាល័យរាជរដ្ឋាភិបាល

ការិយាល័យ:

អនុញ្ញាត

ប្រភពនគរបាល:

ឈ្មោះ

បញ្ជាក់ព័ត៌មាន

TRANSLATION/TRADECTION

ឯកសារទទួលឱ្យ (Case File Officer/Agent chargé du dossier): Sam Rada

នាយកដ្ឋានទូទៅរាជរដ្ឋាភិបាល និង នគរបាលខេត្តកែវតា

ឯកសារ:

ការិយាល័យរាជរដ្ឋាភិបាល

អាក់ស្ទើ នាយក:

Robert PETIT

ឈ្មោះ ឈ្មោះ ឈ្មោះ:

Marcel LEMONDE

ឈ្មោះ ឈ្មោះ ឈ្មោះ:

William SMITH

ឯកសារ:

ការិយាល័យរាជរដ្ឋាភិបាល

អាក់ស្ទើ នាយក:

Marcel LEMONDE

ឈ្មោះ ឈ្មោះ ឈ្មោះ:

Robert PETIT

ឈ្មោះ ឈ្មោះ ឈ្មោះ:

Stuart FORD

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010

ឯកសារ (Case File Officer/Agent chargé du dossier):

Marcel LEMONDE

ឯកសារ (Certified Date/Date de certification):

24. 9. 2010</



២៦ កញ្ញា
២០១០

2010
26 JULY
JUILLET



អង្គដំនុះម្រះសាលដំបូង ចេញ
សាលក្រោមកាត់ទោស ខុចខុយ
ជាប់ពន្លនាគារយៈពេល ៣០ ឆ្នាំ
បំពេះខក្រិដកម្មប្រជាំង មនុស្សជាតិ
និងខក្រិដកម្មសង្គម។

EN

The Trial Chamber sentences Duch to 30 years' imprisonment for crimes against humanity and war crimes.

FR

La Chambre de première instance condamne Duch à une peine d'emprisonnement de 30 ans pour crimes contre l'humanité et crimes de guerre.



១៥ កញ្ញា
២០១០
2010
15 SEPTEMBER
SEPTEMBRE

THE PHNOM PENH POST

ថ្ងៃសូក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០១០

បញ្ជានមើលខ្លួនក្រហមបុន្ថយនៅជំនួយដែលបានចាប់ផ្តើម



សហប្រធានក្រុមសេវីបអង្គត បញ្ជាន
នឹង ជាមីនា អេង សាឪី និង អេង ធីនុ
ខ្សែ សំដន ទៅជំនួយដែលបានចាប់ផ្តើម
ខ្លួន ដែលមានស្នើសុំបាន និង បានបញ្ជាន
សង្គម អំពើប្រលួយពុជសាសន៍
និងខ្លួន ដែលបានបញ្ជាន និង បានបញ្ជាន
បញ្ជាន និង បានបញ្ជាន

EN

The Co-Investigating Judges indict Nuon Chea, Ieng Sary, Ieng Thirith and Khieu Samphan for crimes against humanity, war crimes, genocide and domestic crimes.

FR


Les co-juges d'instruction ordonnent le renvoi en jugement de Nuon Chea, Ieng Sary, Ieng Thirith et Khieu Samphan pour crimes contre l'humanité, crimes de guerre, génocide et crimes sanctionnés par le droit cambodgien.

សង្គមតាក់ក្រុង



២១ វិច្ឆិក
២០១១
2011

21 NOVEMBER
NOVEMBRE



ចាប់ធ្វើមសវនាការនៅក្នុង^{នៃ}
សំណុំព្រៃន ០០២ លើ
ជនជាប់ពេទ នូន នា ខេវ សំដន
និង អ៊ែន សារី។

EN

Trial hearings in Case 002/01
against Nuon Chea, Khieu Samphan
and Ieng Sary commence.

FR

Début des audiences du procès
dans le dossier n°002/01 ouvert
contre Nuon Chea, Khieu Samphan
et Ieng Sary.

ការការតែក្រោង




៣ កុម្ភៈ
២០១២

03 FEBRUARY
FÉVRIER

ជាប់គុក
អស់ម្ចាយជីវិត

LIFE IMPRISONMENT
RÉCLUSION À PERPÉTUITÉ



អង្គដំនាំជម្រៃ៖ តូលាការកំពុល
កាត់ទោស ខុច ឡើងវិញ ដោយ
ឱ្យជាប់ពន្លនាគារអស់ម្ចាយជីវិត។

EN

The Supreme Court Chamber
resentences Duch to life
imprisonment.

FR

La Chambre de la Cour suprême
modifie la peine infligée à Duch en
première instance et le condamne
à la réclusion criminelle à
perpétuité.

**07 AUGUST
AOÛT**



នីន ជា នឹង ខ្សែ សំដើន ឱ្យជាប់ពន្លាត
អស់ម្ចាយជីវិតនៅក្នុងសំណុំរឿង
០០២/០១ ចំពោះខ្លួនកម្ពុជាប្រធាន
មនុស្សជាតិ។ ពីមុនមក អង្គភាពុជបេរិយ៍
សាលាដំបូងបានបញ្ចប់កិច្ចដំណើរការ
នីតិវិធីប្រព័ន្ធនឹងរឿង សារ៉ែ ដោយសារ
គាត់បានទទួលមរណៈភាព ហើយ
បានសម្រេចថា រឿង ជួន មិនមាន
សម្រាកក្នុងការចូលរួមសរនករ។

N

The Chamber previously terminated proceedings against leng Sary due to his death and found leng Thirith unfit to be tried.

pe
III-

l'humanité dans le dossier n° 002/01. Elle avait précédemment ordonné l'extinction des poursuites contre leng Sary en raison de son décès, et déclaré leng Thirth inapte à être jugée.

ការប្រជាក់



០៨ មករា
២០១៥
2015

08 JANUARY
JANVIER



ចាប់ធ្វើមសវនាការនៅក្នុងសំណុំ
ព្រៃង ០០២/០២ ប្រព័ន្ធនឹង ជាតិ
និង ខេរវ សំដន៍។

EN

Trial hearings in Case 002/02
against Nuon Chea and Khieu
Samphan commence.

FR

Début des audiences du procès
dans le dossier n° 002/02 ouvert
contre Nuon Chea et Khieu
Samphan.

ការការតែក្រើស



២៣ វិច្ឆិកា
២០១៦
23 NOVEMBER
NOVEMBRE



អង្គដំនុំជម្រះគុលាការកំពុល តម្លៃ
ទោសជាប់ពន្លនាគារអស់មួយជីវិត
របស់ នូន ជា និង ខេវ សំដន
នៅក្នុងសំណុំព្រៃង ០០២/០១។

EN

The Supreme Court Chamber upholds Nuon Chea and Khieu Samphan's life sentence in Case 002/01.

FR

La Chambre de la Cour suprême confirme la peine de réclusion criminelle à perpétuité prononcée contre Nuon Chea et Khieu Samphan dans le dossier n° 002/01.



២២ កុម្ភៈ
២០១៧

22 FEBRUARY
FÉVRIER



សហគោជនក្រុមសៀវភៅអង្គភាពលើកលែង
ការចេញផ្សាយប្រការនៃលើ អុម ថែម។

EN

The Co-Investigating Judges
dismiss the charges against
Im Chaem.

FR

Les co-juges d'instruction
prononcent un non-lieu dans le
dossier ouvert contre Im Chaem.



១៦ វិច្ឆិក
មេសា

2018

16 NOVEMBER
NOVEMBRE

ជាប់គុក
អស់ម្ច័យជើត

LIFE IMPRISONMENT
RÉCLUSSION À PERPÉTUITÉ



អង្គដំនុំដែលសាលាដំបូង
កាត់ទោស នូន ជា និង ខីវ សំដន
ឱ្យជាប់ពន្លានាគារអស់ម្ច័យជើតនៅក្នុង
សំណុំព្រៃន ០០២/០២ ចំពោះ
ខក្តិដ្ឋកម្មប្រធាន៖មនុស្សជាតិ ខក្តិដ្ឋ
កម្ពុស្រាម និងអំពើប្រល័យ
ពួជសាសនា។

EN

The Trial Chamber sentences Nuon Chea and Khieu Samphan to life imprisonment for crimes against humanity, war crimes and genocide in Case 002/02.

FR

La Chambre de première instance condamne Nuon Chea et Khieu Samphan à la réclusion criminelle à perpétuité pour crimes contre l'humanité, crimes de guerre et génocide dans le dossier n° 002/02.

សំណុំរឿង

០០៣

០០៤

ការចេញផ្សាយការបោះឆ្នោត



៩០ សៀហា
មែន ២០២០ - ២០២១

2020 - 2021
10 AUGUST
28 DECEMBER

ព្រះរាជាណាចក្រកម្ពុជា
Extraordinary Chambers in the Courts of Cambodia
Chambres Extraordinaires au sein des Tribunaux Cambodgiens

អង្គភាពជាមួយនាយកដ្ឋាន
Supreme Court Chamber
Chambre de la Cour suprême

លេខប័ណ្ណបោះឆ្នោត: ០០៤/២/០៨-០៦-៧.៧.៨.៧/៧.៧.៨.៧
Case File/Dossier N°. 004/2/08-06-7.7.8.7/7.7.8.7

Before:

Judge KONG Srim, President
Judge Chandra Nihal JAYASINGHE
Judge SOM Sereyouth
Judge Florence Ndepele MWACHANDE-MU
Judge MONG Monichary
Judge Maureen Harding CLARK
Judge YA Narin

10 August 2020

Khmer/English

PUBLIC

DECISION ON INTERNATIONAL CO-PROSECUTORS' IMMEDIATE APPEAL OF THE CHAMBER'S EFFECTIVE TERMINATION OF CASE 004/2

ការចេញផ្សាយការបោះឆ្នោត

នាយកដ្ឋាន នាយកដ្ឋាន នាយកដ្ឋាន

អង្គធំនីតិ៍ដ្ឋាន នាយកដ្ឋាន នាយកដ្ឋាន
បញ្ចប់កិច្ចដំណើរការនិតិវិធីប្រជាធិក
នៅ អាន មាស មុន និង យិម
និតិ ដោយសារពុំមានដឹកបញ្ចូន
រឿងទៅនីតិដ្ឋាន នាយកដ្ឋាន នាយកដ្ឋាន
អនុវត្តធម្មោះ

EN

The Supreme Court Chamber terminates proceedings against Ao An, Meas Muth and Yim Tith due to the lack of enforceable indictments.

FR

La Chambre de la Cour suprême met fin aux poursuites visant Ao An, Meas Muth et Yim Tith après avoir constaté l'absence d'actes d'accusation exécutoires.

ការការតែក្រើស



២២ កញ្ញា
២០២២

2022

22 SEPTEMBER
SEPTEMBRE



អង្គដំនីជម្រះគុណការកំពុល
គុមល់ទោសជាប់ពន្លនាតារ
អស់ម្នយដឹវិតរបស់ខ្សែរ សំដន ក្នុង
សំណុំពីរ 002/02 ចំពោះ
ខក្តិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ខក្តិដ្ឋកម្មសង្កាម និងអំពើប្រល័យ
ពូជសាសន៍។

EN

The Supreme Court Chamber upholds Khieu Samphan's life sentence for crimes against humanity, war crimes, and genocide in Case 002/02.

FR

La Chambre de la Cour suprême confirme la peine de réclusion criminelle à perpétuité prononcée à l'encontre de Khieu Samphan pour crimes contre l'humanité, crimes de guerre et génocide dans le dossier n° 002/02.

පිහු ප්‍රමාණ 2023

01 JANVIER

ହୃଦ୍ୟା ଗ

କୁଳାଚିତ୍ତର ପାଦମଣି

សេសសល្បោ

TH

functions

le